

អាសយដ្ឋាន

କବିତା

រាជរដ្ឋាភិបាលកម្ពុជា បានមើលយើពួរយ៉ាងឆ្បាស់ ប្រកបដោយទស្សន៍ និងយោវង្វាយ អំពីសារៈសំខាន់នៅការងារគ្រប់គ្រងបណ្តុលសាធារណៈ និង បានទទួលស្ថាល់ថា កិច្ចការគ្រប់គ្រងបណ្តុលសាធារណៈ គឺជាសមាសភាពគ្នី៖ មួយនៃកម្មវិធីកែទេម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ក្នុងរយៈពេលកន្លែងមក រាជរដ្ឋាភិបាលបានជាកំផោនធបន្ទបន្ទាប់ខ្លួនឱ្យធានការចាំបាច់នានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដើរជើងការគ្រប់គ្រងបណ្តុលសាធារណៈប្រកបដោយចិរភាព ។ វិធានការទាំងនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុវត្តបានយើងខ្ចប់ខ្ពស់ តុលមានរវាងដែលធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពក្សារបាននូវសិរីភាពនៃការគ្រប់គ្រងមិនការ និងម៉ាក្រសួដ្ឋកិច្ច ក្នុងរយៈកាលជាងពិរទិន្នន័យក្នុងមកនេះ ។

ទទួលខុសត្រូវខ្លះ ។ និយាយបែបនេះ មិនមែនមាននឹងយចា កន្លងមក រាជរដ្ឋាភិបាលគ្រប់គ្រងបំណុលសាធារណៈ ដោយគ្មានគោលការណ៍ថ្មាស់លាស់នៅទេ ។ រាជរដ្ឋាភិបាលគ្រប់គ្រងបានដាក់ថ្មានជាបន្ទាប់នៃ គោលនយោបាយ និងគោលការណ៍ណែនាំតួនិះសំខាន់នានា ដើម្បីតម្រងចិសក្នុងការខើតលាងនសម្រាប់វិស័យ និងគម្រោងវិនិយោគ សាធារណៈអាជីវការ សំដែរនាមទូទៅនិងការគ្រប់គ្រងបំណុលសាធារណៈ ហើយដែលគោលការណ៍តួនិះ ទាំងនេះត្រូវបានដាក់បញ្ចូលក្នុងកសារយុទ្ធសាស្ត្រពីការគ្រប់គ្រងបំណុលសាធារណៈនេះ ។ គោលនយោបាយ និងគោលការណ៍តួនិះទាំងនេះ រួមមាន:

- (៩) ត្រូវខ្លួនឈានក្នុងទំហំសម្របដែលស្ថានភាពថីកា និងសេដ្ឋកិច្ច អាជ្ញាប់ត្រូវបាន
 - (១០) ត្រូវខ្លួនឈានដែលមានកម្រិតសម្រានខ្ពស់
 - (១១) ត្រូវខ្លួនឈានដែលមានកម្រិតភាពសេដ្ឋកិច្ច និង
 - (១២) ត្រូវប្រើប្រាស់សណ្ឋាគារជាមួយភាពព័ត៌មានដោយប្រចាំថ្ងៃ។

ក្នុងបរិការណ៍បច្ចុប្បន្ន រាជរដ្ឋាភិបាលទទួលស្ថាល់ថា ការបន្ទាតជ្រើនការគ្រប់គ្រងបំណុលសាធារណៈ សំដេរក្សាថ្មីរភាពបំណុលក្នុងរយៈពេលវេរីន តីជារបៀបវារៈអាឆិភាពមួយ ក្នុងចំណោមរបៀបវារៈអាឆិភាពនានាំនៃកម្មវិធីកែទៅម្រោងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលបានជាក់ឱ្យអនុវត្តអនុក្រើតស្ថិតិការគ្រប់គ្រងបំណុលសាធារណៈ ដែលជាមូលដ្ឋានសម្រាប់ឱ្យមានការរបៀបចំណុចគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ និង ឯកសារយុទ្ធសាស្ត្រស្ថិតិការគ្រប់គ្រងបំណុលសាធារណៈ សំដេរបន្ទាតជ្រើនការគ្រប់គ្រងបំណុលសាធារណៈរបស់កម្មាធិការប្រកបដោយចិរភាព ។

យុទ្ធសាស្ត្រនេះ គឺជានេរតាមលក្ខណៈបញ្ហាយរបស់រដ្ឋបាដី និងវេនរបស់រដ្ឋបាដី ត្រូវការត្រប់ត្រងបំណុលសាធារណៈ ។ យុទ្ធសាស្ត្រនឹងពិភាករត្រប់ត្រងបំណុលសាធារណៈ និងផ្តល់ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ នូវក្របខ័ណ្ឌត្រប់ជ្រើនដោយមួយ ដែលដាក់ចេញពីវិធានការ និងតាមលក្ខណៈបញ្ហាយប្រកបដោយវិចារណកម្ម មានភាពអាចធ្វើឡើងបាន និងភាពអាចបង្កើតប្រមាណបាន ជាពិសេសការព្យាករណីជាមួននូវបញ្ហាប្រជម្លៃ ហានិតីយ និងបន្ទុកសេវាបំណុល សម្រាប់ជាមួលដ្ឋាននៃការសម្រេចចិត្តពាក់ព័ន្ធនិងការស្វែងរកទុនហិរញ្ញវត្ថុបំពេញតម្លៃការបិរញ្ញាប្រាក់ទាំងនឹងសំរាប់រាជការ ដើម្បីបង្រិយត្រាយតាមលក្ខណៈបញ្ហាយអភិវឌ្ឍន៍ជាតិ ។

ឯក្រារកំណត់ ឬ ចេញលិខិតជាទាំង ឬ កំពើទីផ្សារដែរនៅទៀត ដោយជាល់ ឬ ដោយប្រយោល ដែលអាចនាំឯក្រារកំណត់មាននូវបំណុល ឬ បន្ទុកបិរញ្ញវត្ថុដែរនៅទៀត ដោយជាល់ ឬ ដោយប្រយោល ដល់ព្រះរាជាណាចក្រកម្ពុជាតានទេ ។

- ៦- បន្ទុកដ្ឋីនការកំណត់មានសតសំណង និងពិប្រភពបិរញ្ញវត្ថុដែរនៅទៀត សម្រាប់ប្រជី ឯក្រារកិច្ចការនិយោគសាធារណៈ ។
- ៧- ព្រឹងការតាមដានត្រួតពិនិត្យលិហានីកំណត់មានបំណុលពាក់ព័ន្ធ ជាតិសេសហានីកំណត់មានបំណុលនិយភាពក្នុង ការធ្វើទាត់សេវាបំណុល (Liquidity Risk) និងការត្រួតពិចិត្តបំណុលជាយថោះ ដែលកំពើចេញពី ការជាន់បស់រដ្ឋ និង ក្រោមការជាដៃដើររាជរដ្ឋនិងកិច្ច ក្នុងវិស័យបេដ្ឋារមនាសម្ព័ន្ធរបស់ខ្លួន ដែលមានជំនួយសេដ្ឋកិច្ចខ្ពស់ និងប្រចាំឆ្នាំរាជការកំណើន ក្នុងរយៈពេលវិនិយោគ ។
- ៨- ព្រឹងការអភិវឌ្ឍន៍មិនមែនមានមុនស្រួលដែលចូលរួមបំពេញកិច្ចការគ្រប់គ្រងបំណុល សាធារណៈ ឯុទ្ធសាស្ត្រការពិនិត្យ ។

រាជរដ្ឋាភិបាលនិងបន្ទាន់តាមដានយ៉ាងយកចិត្តទុកដាក់ និងការរំនៀកការអនុវត្តយុទ្ធសាស្ត្រិតិការ គ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០១៨ នេះ ដើម្បីជាន់បន្ទុកប្រសិទ្ធភាព និងការសំណើសិទ្ធិនៃការ គ្រប់គ្រងបំណុលសាធារណៈមួយប្រកបដោយចិរភាព ដែលជាដែកមួយដែលមានក្នុងការចូលរួមលិកស្ដីពីការ កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវិនិយោគ និងការប្រចាំឆ្នាំរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យស្ថិត ។

រាជរដ្ឋាភិបាល ចុះថ្ងៃទី ០៨ ខែ កុម្ភា ឆ្នាំ ២០១៩



សម្រាប់អនុម័តនាសេវាភាសាខេរី ឬ សេវាភាសាខេរី

ଶ୍ରୀମଦ୍ଭଗବତ

କଣ୍ଠରେ

ជាគារធ្វើនៅក្នុងការសម្រេចបានសមិទ្ធផលជំនាញនេះ គិតមិនអាចកាត់ផ្ទាល់ចោរពាណិជ្ជកម្មបំណុល សារណ៍របស់ប្រកបដោយភាពហ្មត់ចត់ មិនម៉ាត់ និង មានចក្ខុវិសយំនៃភាយរបស់សម្រេចតែដោនាយកដ្ឋាម្មត្រូវ បានទេ ដោយពីតិត ឯកសារនេះគឺជាយុទ្ធសាស្ត្រតិការគ្រប់គ្រងបំណុលសារណ៍ទី ១ របស់រដ្ឋបាន ។ តែនិយាយ ថ្មីនេះ មិនមែនមាននូយថា កន្លែងមករាជរដ្ឋបានគ្រប់គ្រងបំណុលសារណ៍ដោយតាមមួលដ្ឋានគិតិយត្តិ និង គោលដៅជាយុទ្ធសាស្ត្រថ្មាស់លាស់នេះទេ ។ រដ្ឋបានគ្រប់គ្រងបំណុលសារណ៍ ដោយអនុលោមតាម បញ្ហាធិនេច្ឆាប់ស្ថិតិប្រព័ន្ធបានចូរចូលសារណ៍ ថ្មាប់បិរញ្ញវត្ថុប្រចាំឆ្នាំ និងថ្មាប់ស្ថិតិមួលបត្ររដ្ឋ ជាពិសេស គិតការ ប្រកាសនៃគោលដៅនូវតួយ៉ាងខ្សោយ តែមានរវាងតាមគិតិបណ្តិតគន្លឹះទាំង ៤ របស់សម្រេចអគ្គិសនីតិតេជោ បុរី នៃ នាយកដ្ឋាម្មត្រូវ នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន:

- (១) ត្រូវខ្លួនឯកសារបង្កើតរបស់ខ្លួនដែលស្ថានភាពជវិកា និងសេដ្ឋកិច្ច អាជ្ញាធម៌
 - (២) ត្រូវខ្លួនឯកសារបង្កើតរបស់ខ្លួនដែលមានកម្រិតសម្បទានខ្ពស់
 - (៣) ពតវិសម្ងាត់បំពេរិស៊ីយអាទិភាពសំដៅទៅទៅដើរភាពកំណើន និងបង្កើនជលិតភាពសេដ្ឋកិច្ច និង

(៤) ត្រូវបន្ថែមពាក្យសង្គមទាំងនេះ ប្រកបដោយតម្លៃភាព និងមានប្រសិទ្ធភាពខ្ពស់បំផុត ។

សមិទ្ធផលជំទាន់នេះ បង្ហាញឱ្យយើងចាក់ស្អាន តាមរយៈការបែបប្រឈមនៃសូចនាករអនុបាតបំណុល សំខាន់ៗ ចំនួន ៣ នាទីមធោសវត្ថិភាព ១៩៩០ និងនៅថ្ងៃចុងឆ្នាំ ២០១០ ។ នៅដើមមធោសវត្ថិភាព ១៩៩០ អនុបាតបំណុល ធ្វើបន្ទិង ដែលសមាជិកប្រជាធិបតេយ្យបាន ៧៣% អនុបាតបំណុលធ្វើបន្ទិងការទាំងពីរប្រជាធិបតេយ្យ ៦៤៣% និងអនុបាតបំណុល ធ្វើបន្ទិងចំណូលថ្មីការជាតិមានប្រជាធិបតេយ្យ ៣ ពាន់៦% ។ ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិត និងមានចក្ខុវិស័យ វិនិច្ឆ័យរបស់សម្រាប់ការដោនាយករដ្ឋមន្ត្រី ដែលធ្វើការនៅក្នុងការណើខាងលើ នៅថ្ងៃចុងឆ្នាំ ២០១០ អនុបាតបំណុល ធ្វើបន្ទិង ដែលសមាជិកក្រោមក្រោកឡើងត្រឹម ២៨% អនុបាតបំណុលធ្វើបន្ទិងការទាំងពីរប្រជាធិបតេយ្យ ៨៤% និង អនុបាតបំណុលធ្វើបន្ទិងចំណូលថ្មីការជាតិបានចំណូលចំណូលថ្មីក្រោកឡើងត្រឹម ២៩១% ។

យុទ្ធសាស្ត្រពីការគ្រប់គ្រងបំណុលសាធារណៈនេះ មិនមានវិសាលភាពគ្របដឹងបំណុលបែនការគ្រប់គ្រងបំណុលរបស់យើងកដននៅកម្ពុជាឌទេ ។

យុទ្ធសាស្ត្រពីការត្រប់ត្រង់បំណុលសាធារណៈ មានគោលដៅក្រោមនឹងបិរព្យូវត្ថុសម្រាប់បំពេញតម្រូវការ
បិរព្យូប្បញ្ញតានចំនួនដោចណាយអាជីវការរបស់ភាគរដ្ឋភាគិបាល ដោយក្រុមពេទ្យកស់វាបំណុលរយៈពេលវេង និង
ហានិកយំណុលទាំងក្នុងរយៈពេលខ្លួន មធ្យម និងវេង ឱ្យស្ថិតក្នុងក្រុមពេទ្យរោម និងប្រុងប្រយ័ត្នខ្លស់បំផុត ដើម្បី
ធានាស្ថិកភាពម៉ាក្នុងក្រុមពេទ្យបិរព្យូវត្ថុ និង ការថ្វោងថ្វាក់ណែនាំនិងការអភិវឌ្ឍន៍ក្នុងក្រុមពេទ្យ។

ယဉ်စာပြန်စီတာဝန်ဆေးရန် အမြန် အကျင့်ဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်လှန်ရေး ဝန်ကြီးခွဲ အောက်လုပ်ချုပ် အမြန် အကျင့်ဆင့် ဖြစ်ပါသည်။

ផ្លូវក្នុងនិរាសនេះ អនុញ្ញាតឱ្យខ្លះ ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្នុងនាមជាប្រធាននគរបាល: កម្ពុជា ធ្វើការគ្រប់គ្រងបំណុលសាធារណៈ សំដែនឡើងវក្សាតាមមិនិងគណដៃជាប្រជាពលរដ្ឋបំផុត ចំពោះសម្រួលអគ្គមហាសេវាអាហារី

តែដោ ហើយ នេះ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពេងបានដាក់ចេញផ្លូវបទបញ្ហា គោលការណ៍
ណែនាំ និង ក្របខណ្ឌតិចិយុត្តិវាទា ដូចជា អនុក្រឹត្យស្តិទិការគ្រប់គ្រងបំណុលសាធារណៈ និងសេចក្តីសម្រាប់
រាជរដ្ឋាភិបាលស្តិទិការបង្កើតគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ដើម្បីតម្រង់ទិន្នន័យនៃការគ្រប់គ្រងបំណុល
សាធារណៈប្រកបដោយចិរភាព ដែលជាដែងកម្មយដ្ឋល័យសំខាន់ក្នុងការរួមចំណោកដល់ស្ថិរភាពនៃការគ្រប់គ្រងបំណុល
ម៉ាក្រុមសេដ្ឋកិច្ចរបស់កម្ពុជា ។

អនុក្រឹត្យស្តិទិការគ្រប់គ្រងបំណុលសាធារណៈ និងសេចក្តីសម្រាប់ការបង្កើតគណៈកម្មាធិការគ្រប់គ្រង
បំណុលសាធារណៈ គឺជាមួយនានា ក្នុងការកំណត់គោលការណ៍ និងយន្តការនៃការរៀបចំនិងអនុវត្តនកសារ
យុទ្ធសាស្ត្រស្តិទិការគ្រប់គ្រងបំណុលសាធារណៈដ៏មានសារ៖ ដ៏ខ្ពស់នៅក្នុងការរៀបចំនិងអនុវត្តនកសារ
យុទ្ធសាស្ត្រស្តិទិការគ្រប់គ្រងបំណុលសាធារណៈ ដ៏មានសារ៖ ដ៏មានសារ៖ និងដោយមានកិច្ចសហការយ៉ាងសកម្មិត
ក្រសួង ស្ថាប័នពាក់ព័ន្ធ មានការពួកិច្ចត្រូវអនុវត្តយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សំដែរធានាថីរភាពនៃការ
គ្រប់គ្រងបំណុលសាធារណៈ ស្ថិរភាពនៃការគ្រប់គ្រងទីការនិងម៉ាក្រុមសេដ្ឋកិច្ច ព្រមទាំងការកាត់បន្ថយភាពព្រឹករបស់
ប្រជាជនយ៉ាងតិចជាង ១% ក្នុងមួយឆ្នាំ ។

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កុម្ភា ឆ្នាំ ២០១៧

ឯកសារយកខ្លួចខ្លួច

ខ្លួចខ្លួចនៅក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ប្រជាជនអាគាសក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ



តាម ឯកសារ

ଶ୍ରୀକୃତିବାନ୍ଦରାମପୁଣ୍ୟ

ఖచ్చశువ్వులు వ్యక్తిగతంగా ప్రాణికి అనుమతి కొని ఉన్నారు. ఈ దినం నుండి ప్రాణికి అనుమతి కొని ఉన్నారు.

ជាតិដីយេនការសម្រេចបានសមិទ្ធផលជំរុញទៅការត្រួតពិនិត្យការគ្រប់គ្រងបំណុលសាធារណៈដីមធ្យោត ប្រកបដោយចិរភាពរបស់រដ្ឋបាលបានឡើយ ។ ជាកំស្មុង អនុបាតបំណុលសំខាន់ៗទាំងបីនាថីមទសវត្ថុវិថី ឆ្នាំ ១៩៩០ តើអនុបាតបំណុលឡើបន្ទិង ធនសស មានប្រមាណ ៧៣៣% អនុបាតបំណុលឡើបន្ទិងការទាំងពីរ ប្រមាណ ៦៤៣% និង អនុបាតបំណុលឡើបន្ទិងចំណូលចិរភាព មានប្រមាណ ១ ពាន់១% ។ បច្ចុប្បន្ន ចំពោះអនុបាតបំណុលឡើបន្ទិង ធនសស បានធ្វាក់មកនៅក្នុងរដ្ឋបាល ២៨៨% អនុបាតបំណុលឡើបន្ទិងការទាំងពីរ បានធ្វាក់មកនៅក្នុងរដ្ឋបាល ៤៥% និង អនុបាតបំណុលឡើបន្ទិងចំណូលចិរភាពបានចិប្បែងចិប្បែង ៣៧១% ។ ជាតិដីយេនការគ្រប់គ្រងបំណុលសាធារណៈ: ដោយអនុលោមតាមបញ្ហាតិការពិនិត្យនានាដារមាន ជាតិសេសតីការប្រការនៃគោរពអនុវត្តយ៉ាងខ្សោយខ្សោយ តាមការពិនិត្យកន្លែះទាំង ៤ របស់សម្រេចអគ្គមហាយេស្សាបតីតេជោ ទីនេះ នាយកដ្ឋានមន្ត្រីនេះរាជរាជការណាមក្រក្រក្រដី ដែលរួមមាន:

(៩) ត្រូវខ្ចួនដំប៏មស្ថាបដែលស្ថានភាពជីវិក និងសេដ្ឋកិច្ច អាមេរិកច្បាស់

- (៤) ត្រូវខ្លួនពេលមានកម្រិតសម្រានខ្ពស់
 - (៥) ត្រូវខ្លួនប្រាប់ពេនិកយកទិន្នន័យដែលមានកម្រិតសម្រានខ្ពស់
 - (៦) ត្រូវបង្កើតរបាយការណ៍សម្រានខ្ពស់ដោយប្រើប្រាស់ការងារជាមុន

បច្ចុប្បន្ន កម្ពុជាជាន់លយោះដែលដំណាក់កាលថ្មីមួយឡើងតែនេះកិច្ចអភិវឌ្ឍន៍សង្គមកិច្ចរបស់ខ្លួន តីការបង្កើត
ទុនយ៉ាងគំបុក សម្រាប់ប្រជីមឺនីការវិនិយោគលើសំយាត្រឹមភាពពីនឹងនាសារបស់រាជរដ្ឋាភិបាល ជាតិសេស
វិសំយោហេដ្ឋារចនាសម្ព័ន្ធរបវត្ថុ ដែលមានដលិតភាពសេដ្ឋកិច្ចខ្លែង និងប្រចាំឆ្នាំរាយការកំណើន ។ រាជរដ្ឋាភិបាលបាន
មើលយើពីរប្រព័ន្ធបានស្ថានុពលជំនួយ សម្រាប់បិរញ្ញាប្រជាន់មុខចំណាយខាងលើ ហើយដែលត្រូវ
បានដាក់ស្ថិតិក្រោមវិសាលភាពនៃយុទ្ធសាស្ត្រិតិការប្រចាំឆ្នាំបំណុលសាធារណៈ គឺ (១) ការខើត្ត ដែលរួមមាន
ការខើត្តដែកធនអភិវឌ្ឍន៍ និងការបានដ្ឋានយុទ្ធសាស្ត្រិតិការប្រចាំឆ្នាំ និង/ឬ សញ្ញាប័ណ្ណដែលអធិបតេយ្យ និង (២) ការវិនិយោគ
សាធារណៈ ពីសំយែងកជនលើសំយោហេដ្ឋារចនាសម្ព័ន្ធរបវត្ថុ ដែលត្រូវឱ្យមានការធានាតីរាជរដ្ឋាភិបាល ដូចជាការសាងសង់វិអគ្គិសនិ ការសាងសង់រាជក្រឹងជាមពលអគ្គិសនិដើរដោយជ្រើនចិត្ត ការសាងសង់ខេយបញ្ជី
អគ្គិសនិ និងគម្រោងភាពជាដែករវាងរដ្ឋិសនិនិងកជន ក្នុងវិសំយោហេដ្ឋារចនាសម្ព័ន្ធរបវត្ថុដើរឡើងឡើត ។

យុទ្ធសាស្ត្រពិការត្រប់ត្រងបំណុលសាធារណៈនេះ មិនមានវិសាលភាពត្របដណ្តូប់ថីការត្រប់ត្រង
បំណុលរបស់ឯធម៌អងន់នៅកម្ពុជាថែ ។

យុទ្ធសាស្ត្រពិការត្រប់ត្រង់បំណុលសាធារណៈនេះ គឺជាក្របខ័ណ្ឌយុទ្ធសាស្ត្ររម ដែលកំណត់គោលដៅ និងគោលការណ៍របស់រដ្ឋបាដីបាល ក្នុងការត្រប់ត្រង់បំណុលសាធារណៈរយៈពេល ០៨ឆ្នាំ (២០១៩-២០២៧) អនុលោមតាមបរិការណ៍នៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ គោលនយោបាយថ្មីការ គោលនយោបាយឱ្យបិយវត្ថុ ស្ថានភាពបំណុលបច្ចុប្បន្ន និងផែនការត្រួវការបិយរោចនា ដោយត្រូវក្រោ ហានិកឃើយ និងបន្ទុកសេវាបំណុលឱ្យនៅក្រឹតអប្បបរមា ។

គិតត្រីមដំណាច់ឆ្នាំ ២០១០ ដោយមិនគិតបញ្ជូលបំណុលចាស់ (បំណុលកំពុងដោះស្រាយ) កម្ពុជាមានសន្លឹជិបំណុលសរុបប្រមាណ ២ ៥៣០លានដុល្លារអាមេរិក ស្ថិតិន ២២,៣៨% នៃ ជសស ។ ហើយគិតចំងបំណុលចាស់សន្លឹជិបំណុលកម្ពុជាសរុប មានចំនួនធិត ៣ ៣០០ លានដុល្លារអាមេរិក ស្ថិតិន ២៤% នៃ ជសស ដោយភាគចំនួនលើសលូប (ជាប់ ៥៥% នៃបំណុលសរុប) ជាបំណុលសាធារណៈប្រៀបប្រចែស ។ តណាងនៃម្បចនទាំងនេះភាគចំនួនជាតិណានដែលមានកម្រិតសម្បចនខ្ពស់ ដោយមានអត្រាការប្រាក់ពី សុទ្ធសារ ទៅ ២% ក្នុងមួយឆ្នាំរយៈពេលសងគឺ ២០ ទៅ ៤០ឆ្នាំ និងមានរយៈពេលអនុវត្តតារាជាតិ ៦ ទៅ ១៥ឆ្នាំ ។

ពាមការព្យាករណ៍ដោយផ្តើកលើសន្តិជិបំណុលសាធារណៈក្រោមប្រទេសនៅថ្ងៃចុងឆ្នាំ ២០១០ បន្ទាប់ពីក្នុងចំនួន៖ ២០១៩-២០១៣ បន្ទើកសរវបំណុលសាធារណៈក្រោមប្រទេសមានការកើនឡើងជាមធ្យមគ្នានៃចំណុច

១៧% ក្នុងមួយឆ្នាំ ។ ជាក់ស្វែង នៅឆ្នាំ ២០១១ បន្ទុកនេះមានចំនួន ៩៤,៣៧៨ដុល្លារអាមេរិក ឆ្នាំ ២០១២ មានចំនួន ៨៥,៧៣៨ដុល្លារអាមេរិក និងឆ្នាំ ២០១៣ មានចំនួន ៩០៥,៨៧៦ដុល្លារអាមេរិក ។ បន្ទុកសេវាបំណុលនេះ នឹងកែនឡើងដល់ប្រមាណ ១៥០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៤-២០១៦ ហើយបន្ទុកកែនឡើងដែលបានបញ្ជាការអាមេរិក ១៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០១៨-២០២១ ។ ដូចនេះ ដើម្បីមានលទ្ធភាពអាមេរិកសេវាបំណុល ទាំងក្នុងរាជរដ្ឋិជំលិមិនមានការខើបខ្លួម និងទាំងក្នុងរាជរដ្ឋិជំលិមមានការខើបខ្លួម និង ដើម្បីអាចរក្សាទននូវទំហំបិរព្យូប្បញ្ញតានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរបវន្តដែលមានជិតភាពសេដ្ឋកិច្ចខស់ និងថ្មីថ្មីដើរភាពកំណើន រាជរដ្ឋាភិបាលត្រូវបន្ទុកិច្ចខិតខ្សែដែលបានបញ្ជាការប្រមូលចំណុលគ្រប់ប្រកែទ និងបន្ទុកធ្វើប្រព័ន្ធពាក់ព័ន្ធនឹងកិច្ចការប្រមូលចំណុល ជាតិសេស ការអនុវត្តិធានការតិះទារបំណុល ពីក្រុមហ៊ុនដែលនៅដោកពេទ្យរដ្ឋ ។

បន្ទុកសេវាបំណុលនឹងមានទំហំជាន់ចំនួនខាងលើនេះ ប្រសិនបើរាជរដ្ឋាភិបាលត្រូវរៀបចំកម្មវិធីសងបំណុលជាមរតកដែលកំពុងដោះស្រាយ ប្រ/និង ត្រូវឱ្យកណ្តានដឹងខ្លះបន្ថែមសម្រាប់និយោគទិន្នន័យអាជីវកម្មសេវាបំណុល រាជរដ្ឋាភិបាល ប្រ/និង ត្រូវសងការពួកិច្ចបំណុលជាយថាបោត ដូចជាបន្ទុកសេវាបំណុលដែលអាជីតចេញពីការធានាបស់រដ្ឋបានគម្រោងវារិអគ្គិសនិ គម្រោងសាងសង់ខ្សែបញ្ញុនអគ្គិសនិ គម្រោងសាងសង់រោងចក្ខុលិតអគ្គិសនិដើរដោយផ្សេងៗ និងគម្រោងដលិតចាមពលអគ្គិសនិនករាជ (Independent Power Producer – IPP) ព្រមទាំងគម្រោងភាពជាផ្លូវការរដ្ឋិសនិងកជន (Public Private Partnership – PPP) ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបវន្តដែរដៃឡើត ។

រាជរដ្ឋាភិបាលបានប្រមិលយើពួក នាថេលអនាគតត កាតពួកិច្ចបំណុលជាយថាបោតអាជីវកម្មនឹងកែតចេញពីការធានាបស់រដ្ឋបានគម្រោងក្នុងវិស័យអគ្គិសនិ ដែលគិតត្រីមឆ្នាំ ២០១១ រាជរដ្ឋាភិបាលបានផ្តល់ការធានាលើគម្រោងវារិអគ្គិសនិ គម្រោងខ្សែបញ្ញុនអគ្គិសនិ គម្រោងសាងសង់ រាជរដ្ឋាភិបាល និង ផ្ទោ (Build Operate Transfer – BOT) ចំនួន ០៨គម្រោង លើគម្រោងសាងសង់រោងចក្ខុលិតអគ្គិសនិដើរដោយផ្សេងៗ តាមរូបភាពសាងសង់ ធ្វើម្នាស់ និង រាជរដ្ឋាភិបាល (Build Own Operate – BOO) ចំនួន ០២គម្រោង និងលើគម្រោងទិញអគ្គិសនិ ចំនួន ០១គម្រោង ។ កិច្ចព្រមព្រំដំឡើង ១១ នេះ មានទឹកប្រាក់សរុបប្រាការជាន់ ២ ៥០០ លានដុល្លារអាមេរិក ដោយក្នុងនោះ រាជរដ្ឋាភិបាលធានាលើពីររាជរដ្ឋិតែ៖ (១) ករណីដែលអគ្គិសនិកម្ពុជាឌិមិនមានលទ្ធភាពសង ដោយសារការធ្វាក់ចុះដុំដាបនៃស្ថានភាពបិរព្យូវត្តរបស់ខ្លួន និង (២) ករណីមានប្រជាធិបតេយ្យ ដែលគម្រោងមិនអាចដំណើរការដលិត និងបញ្ចូនចាមពលអគ្គិសនិបាន តែករណីនេះសិនតមិនអាចកែតមានឡើងទេ ។

ចាប់ពីឆ្នាំ ២០១១ទៅ កម្ពុជាត្រូវប្រឈមបន្ទុកនឹងនិភ័យកាថ្និ៍មួយ តីសមាសភាគកិរព្យូប្បញ្ញតានសហប្រព័ន្ធបន្ទុកការរបស់កម្ពុជាឌិមិនមានការធ្វាក់ចុះដុំដាបនៃស្ថានភាពបិរព្យូវត្តរបស់ខ្លួន ដោយដែកអភិវឌ្ឍន៍បានងាក់ការធ្វាក់បិរព្យូប្បញ្ញតានតាមអភិវឌ្ឍន៍ ៥០% ជាបិរព្យូប្បញ្ញតានតែតសំណង និង ៥០% ជាគណនាសម្ប័ទាន មកជាការធ្វើលំតណាទានសម្ប័ទាន ៩០០% វិញ ។ ទីនេះនឹងនេះ កម្រិតសម្ប័ទាននៃសោរជានិង កំនើងបែងចាន់ដល់ស្ថានភាពបំណុលសាងរណៈរបស់កម្ពុជាឌិមិនដែរ

បើសិនជាកម្មប្រើប្រាស់ការពេទ្យទៅការដោះស្រាយ ឬ បែន្ទូមពីលើនេះ រាជរដ្ឋាភិបាលក៏ត្រូវប្រយ័មនឹងការដោះស្រាយបញ្ហាមរតកបំណុល ឬផ្រះស្រឡោះជាមួយដែកជួនឡើងឡើងដែរ ។

ផ្នែកតាមដែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្មផ្លូវ ២០០៥-២០១៣ និង កម្មវិធីនិយោគសាធារណៈ ៣ឆ្នាំរឿង ២០១២-២០១៤ កម្ពុជាមានកំណើនតម្រូវការបិរញ្ញាប្បញ្ញនិយោគមួលដឹងសាធារណៈជាមួយមប្រមាណ ៩០% ក្នុងមួយឆ្នាំ ។ តាមការព្យាករណ៍ សម្រាប់ឆ្នាំ ២០១៣-២០១៨ កម្ពុជាមានតម្រូវការបិរញ្ញាប្បញ្ញនិយោគមួលដឹងសាធារណៈសរុបប្រមាណជីថិត ១២ ០០០លានដុល្លារអាមេរិក ដោយក្នុងនោះ ហិរញ្ញាប្បញ្ញនិយោគដែលជានកុងស្រុកមានចំនួនជាង ៣ ៩០០លានដុល្លារអាមេរិក និងហិរញ្ញាប្បញ្ញនិយោគដែលជានកុងស្រុកមានចំនួនជីថិត ៥ ៧០០លានដុល្លារអាមេរិក ។ ដោយសារផលប័ណ្ណ់ទេសិកជីថិតខ្លះ ២០១៣ កម្ពុជានិងមានតម្រូវការទូននិយោគសាធារណៈថ្វិក នៅឆ្នាំ ២០១២ ។

ផ្នែកតាមស្ថានភាពបំណុលបច្ចុប្បន្ន ដែលការពេម្ភរការបិរញ្ញាណទាំងអស់លោមតាមបិរការណ៍ នៃក្រុមហ៊្លនយោបាយសេដ្ឋកិច្ច និងបិរញ្ញាណសាធារណៈ គោលនយោបាយជីវិក និង គោលនយោបាយរូបិយវត្ថុ រាជរដ្ឋាភិបាលបានកំណត់ថា នៅការឱ្យតាមការសម្រេចសម្រាប់ឆ្នាំ ២០១៩-២០១៨ ក្នុងរដ្ឋង់ ៤០០ លានអេសដែលត្រួតពិនិត្យការងារ និងរួមចុះហត្ថលេខាទុកចាត់បន្ថែម ៣០០ លានអេសដែលត្រួតពិនិត្យការងារ នៅតាមបិរការណ៍នៃគោលនយោបាយជីវិក និងវិរួម្យាការម៉ាក្រសេដ្ឋកិច្ចជាក់ស្វែង ព្រមទាំងសម្រេចជាក់ចេញនូវវិធានការមិនម៉ាត្រក្នុងការគ្រប់គ្រងបំណុលសាធារណៈ ដូចខាងក្រោម៖

៩- បន្ទាប់ព្រមទាំងសម្រាន សម្រាប់និយាយអមុលផនេលិវិសិយហេដ្ឋារចនាសម្ព័ន្ធរបវក្រដែលមាន
ផលិតភាពសេដ្ឋកិច្ចខស់ និងប្រព្រមដីរាជការកំណើន រមាមាន ដូវ ស្តាន ទំនប់ ប្រឡាយ ប្រព័ន្ធ
ព្រោះស្រុត អគ្គិសនិ កំពង់ដៃ ការធ្វើដំឡើងទឹកស្អាតនៅទីប្រជុំដន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរបវក្រ
ដោយដោរ៉ូត សំដាល់ដោរការព្រៀងអមុលផនេលិវិសិយហេដ្ឋារចនាសម្ព័ន្ធរបវក្រ ។

៣- បន្ទាន់ក្បាគកម្រិតសម្បទាននៃសណ្ឋានឱ្យបានខ្ពស់ ពោលគឺត្រូវទទួលយកតែសណ្ឋានណារដែលមានកម្រិតសម្បទាន បូលក្នុងខណ្ឌអនុគ្រោះខ្ពស់ ដែលរួមមានកម្រិតអត្រាការប្រាក់ទាប រក្សាយេះពេលសង និងរយៈពេលអនុគ្រោះវេង អនុលោមទៅតាមលក្ខខណ្ឌវិនិច្ឆ័យនៃការអនុវត្តជាអនុរាជតិ និងសេបទេវិនិច្ឆ័យដើម្បីសេដ្ឋកិច្ចកម្មជាស្នា ៩០១១-៩០១៨ ។

៤- បន្ទាន់រូបអនុវត្តគោលនយោបាយ និងកម្មវិធីកំណត់ច្បាស់របស់រដ្ឋបាលក្នុងនិស័យសំខាន់ៗ សំដែរក្នុងរបាយការពេទ្យកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវិះង ក្នុងរដ្ឋបាល ៦%-៧% ក្នុងមួយឆ្នាំ និង សម្រេចឱ្យបាន

ចំណូលជីវិកាជាតិក្នុងរដ្ឋអង់គេ ១៣.៥% ទៅ ១៥% នៃ ធនសស ដើម្បីយការទេសប្រមូលគោលដៅនៃការការតំបនយភាពព្រឹករួមទាំងយ៉ាងតិចជាង ៩% ក្នុងមួយឆ្នាំ ។ ក្នុងនេះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ទាំងច្នាក់ជាតិ និងច្នាក់ក្រោមជាតិ ត្រូវបន្ទូនិតខំអនុវត្តគោលនយោបាយ និងគោលការណ៍ ដែលនាំនាំនានាបស់រាជដ្ឋានកិច្ច និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការប្រមូលចំណូលត្រប់ប្រភេទ ដើម្បីជាកុណប្រយោជន៍នៃជីវិកាជាតិ សំដៅធានាសិរីភាពនៃការត្រប់ត្រង់ជីវិកា និងម៉ាក្រសេដ្ឋកិច្ច ។

៩- បន្ទាន់ដឹងការរក្សាទិរញ្ញប្បទានភ័ត៌សំណង និងពីប្រភពបិរញ្ញប្បទានធ្វើនៅឡើត សម្រាប់ប្រជីវិតម្រោគនិយោគនាមួយ។

៧- ពង្រីករាយដានត្រួតពិនិត្យលើហានីភ័យបំណុលពាក់ព័ន្ធ ជាពិសេស ហានីភ័យនៃសន្លឹមយកាតក្នុងការទូទាត់សេវាបំណុល (Liquidity Risk) និងការពួកចិត្តបំណុលជាយថ្មាន ដែលក្រើតចេញពីការធានាបសរដ្ឋ និងគម្រោងការពារដោយក្នុងនិងកន្លែង ក្នុងវិស័យហេដ្ឋារចនាសម្ពន្ធនរបវន្ទោះដែលមានផលិតការសេដ្ឋកិច្ចខ្លែស និងត្រួតដើរការពេកណ៍ ក្នុងរយៈពេលវិវឌ្ឍ។

៨- ព្រមិនការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងផនធានមនុស្សដែលចូលរួមបំពេញគិច្ចការគ្រប់គ្រងបំណុល សាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

រាជធានីភ្នំពេញ និងបន្ទាន់ចាប់ពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៣ និងការអនុវត្តយុទ្ធសាស្ត្រ និងការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០១៨ នៃ ជំនួយតាមការនូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃការគ្រប់គ្រងបំណុលសាធារណៈ មួយប្រកបដោយចិរភាព ដែលជាដែកមួយដែលខ្លួនការចូលរួមលើកស្តីយិចរភាព កំណើនសេដកិច្ច ក្នុងរយៈពេលខ្លួន និងការច្រូច្រាវិស័យសង្គមកិច្ច ដើម្បីសម្រេចឱ្យនិងយុទ្ធសាស្ត្រ ។